


ការចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុដែលជាកម្មវត្ថុនៃវិវាទ
ការចាត់ចែងជាបណ្តោះអាសន្នដែលកំណត់ឋានៈជាបណ្តោះអាសន្ន

ក្រសួងយុត្តិធម៌ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
វិទ្យាស្ថានស្រាវជ្រាវទូទៅអំពីកិច្ចការច្បាប់
សាស្ត្រាចារ្យ Yukawa Ryo





※1 នៅក្នុងតារាងនេះ មិនបានសរសេរទេ តែក្រៅពីនេះ មានការរឹបអូសជាបណ្តោះអាសន្នចំពោះនាវាដែរ។

ករណីសិក្សាទី ១

X ដាក់ពាក្យបណ្តឹងចំពោះ Y ទាមទារឱ្យប្រគល់ម៉ាស៊ីនប្រើក្នុងរោងចក្រ ហើយបានទទួលសាលក្រមឈ្នះក្តី។

- ① ក្រោយពេលបញ្ចប់រឿងក្តី Y បានធ្វើអនុប្បទានម៉ាស៊ីនទៅឱ្យ Z។
- ② មុនពេលមានរឿងក្តី Y បានធ្វើអនុប្បទានម៉ាស៊ីនទៅឱ្យ Z។
- ③ Z គ្មានសិទ្ធិអ្វីទាំងអស់ តែគាត់កាន់កាប់ម៉ាស៊ីន។

→ ក្នុងករណីនីមួយៗខាងលើនេះ ក្រោយពេលដែល X បានទទួលសាលក្រមឈ្នះក្តីចំពោះ Y ចុងបញ្ចប់ តើអាចអនុវត្តដោយបង្ខំឱ្យគេប្រគល់ម៉ាស៊ីនមកវិញបានឬទេ ?

ករណី សិក្សា ទី ២

X បានដាក់ពាក្យបណ្តឹងចំពោះ Y ទាមទារឱ្យចុះបញ្ជីលុបចោលនូវការចុះបញ្ជីផ្ទេរកម្មសិទ្ធិ ហើយបានទទួលសាលក្រមឈ្នះក្តី។

មុនពេលមានរឿងក្តី បើសិនជា Y បានចុះបញ្ជីផ្ទេរកម្មសិទ្ធិទៅឱ្យ Z ហើយ នៅពេលដែល X បានទទួលសាលក្រមឈ្នះក្តីចំពោះ Y ចុងបញ្ចប់ តើ X អាចលុបចោលនូវការចុះបញ្ជីតែងឯងបានឬទេ ?

ការចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុ ដែលជាកម្មវត្ថុនៃវិវាទ

ចាំបាច់ត្រូវតែពង្រីកអានុភាពនៃសាលក្រមឈ្នះក្តីចំពោះ Y (មានឥទ្ធិពលទៅលើ Z ដែរ) (សូមមើល CCP មាត្រា 198)




ស្តីពីបណ្តឹងដែលទាមទារសិទ្ធិលើបំណុលដែលមិនមែនជាប្រាក់ ទោះជាការកាន់កាប់វត្ថុដែលជាកម្មវត្ថុ(អចលនវត្ថុ, ចលនវត្ថុ) ឬការចុះបញ្ជីត្រូវបានផ្ទេរទៅជនក្រៅពីចុងចម្លើយក៏ដោយ ម្ចាស់បំណុលចង់បានសម្រេចគោលដៅតាមរយៈសាលក្រមឈ្នះបណ្តឹងចំពោះចុងចម្លើយដើម។

= ការចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុដែលជាកម្មវត្ថុនៃវិវាទ

(ដើម្បីកុំឱ្យមានការមិនអាចអនុវត្តបានដោយសារតែមានការផ្ទេរវត្ថុដែលជាកម្មវត្ថុនៃវិវាទ)

ការចាត់ចែងដែលរក្សានូវស្ថានភាពបច្ចុប្បន្ន



※1 នៅក្នុងតារាងនេះ មិនបានសរសេរទេ តែក្រៅពីនេះ មានការរឹបអូសជាបណ្តោះអាសន្ននូវនាវាដែរ។

ការចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុដែលជា កម្មវត្ថុនៃវិវាទ

<សិទ្ធិដែលត្រូវបានរក្សាការពារ>

សិទ្ធិដែលមានខ្លឹមសារផ្តល់តាវកាលិកប្តូរស្ថានភាព ឬទំនាក់ទំនងសិទ្ធិនៃវត្ថុ ឬមិនប្តូរ = សិទ្ធិលើបំណុលដែលមិនមែនជាប្រាក់

• សិទ្ធិទាមទារឱ្យប្រគល់ → ការចាត់ចែងជាបណ្តោះអាសន្នដែលហាមឃាត់ការផ្ទេរ
ការកាន់កាប់ (CCP មាត្រា 571)

• សិទ្ធិទាមទារការចុះបញ្ជី → ការចាត់ចែងជាបណ្តោះអាសន្នដែលហាមឃាត់ការ
ចាត់ចែង (សូមមើល CCP មាត្រា 570, ប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជី
អចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ 20)

→ “ការចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុដែលជាកម្មវត្ថុនៃវិវាទ ដែលមានសិទ្ធិ
ដែលត្រូវបានរក្សាការពារ ជា សិទ្ធិលើបំណុលជាប្រាក់” គឺ ខុសច្បាប់

ការចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុដែលជាកម្មវត្ថុនៃវិវាទ


	ការអនុវត្តកិច្ចការពារ	
	វិធី	អានុភាព
ការចាត់ចែងជាបណ្តោះអាសន្នដែលហាមឃាត់ការផ្ទេរការកាន់កាប់	ប្រគល់ទៅឱ្យអាជ្ញាសាលា, ថែរក្សាគ្រប់គ្រងដោយអាជ្ញាសាលា, ប្រកាសជាសាធារណៈ (CCPមាត្រា571 កថាខណ្ឌទី1)	ហាមផ្ទេរការកាន់កាប់ (CCP មាត្រា571 កថាខណ្ឌទី2)
ការចាត់ចែងជាបណ្តោះអាសន្នដែលហាមឃាត់ការចាត់ចែង	ចុះបញ្ជីស្តីពីការចាត់ចែងជាបណ្តោះអាសន្ន (CCP មាត្រា570, មាត្រា567 កថាខណ្ឌទី1)	ហាមការចាត់ចែង (CCP មាត្រា570 ជាដើម)

នីតិវិធីនៃការរក្សា
ការពាររដ្ឋប្បវេណី

I នីតិវិធីចេញដីកា
សម្រេចរក្សាការពារ
= ជំនុំជម្រះ - វិនិច្ឆ័យ

II នីតិវិធីអនុវត្តរក្សាការពារ
= អនុវត្ត

លំហូរមូលដ្ឋាន គឺដូចគ្នានឹងការរឹបអូសជា
បណ្តោះអាសន្នដែរ។



ករណីសិក្សាទី ១


X បានដាក់ពាក្យបណ្តឹងចំពោះ Y ទាមទារឱ្យប្រគល់ម៉ាស៊ីនប្រើក្នុង
រោងចក្រ ហើយបានទទួលសាលក្រមឈ្នះក្តី។

- ① ក្រោយពេលបញ្ចប់រឿងក្តី Y បានធ្វើអនុប្បទានម៉ាស៊ីនទៅឱ្យ Z។
- ② មុនពេលមានរឿងក្តី Y បានធ្វើអនុប្បទានម៉ាស៊ីនទៅឱ្យ Z។
- ③ Z គ្មានសិទ្ធិអ្វីទាំងអស់ តែគាត់កាន់កាប់ម៉ាស៊ីន។

→ ក្នុងករណីនីមួយៗខាងលើនេះ ក្រោយពេលដែល X បាន
ទទួលសាលក្រមឈ្នះក្តីចំពោះ Y ចុងបញ្ចប់ តើអាចអនុវត្ត
ដោយបង្ខំឱ្យគេប្រគល់ម៉ាស៊ីនមកវិញបានឬទេ ?

ករណីសិក្សាទី ១

- អានភាពដែលទាមទារ គឺកុំឱ្យស្ថានភាព② និង③កើតមានឡើង
→ ចង់ធ្វើយ៉ាងណាកុំឱ្យមានអ្នកដទៃទៅកាន់កាប់ម៉ាស៊ីន
(ចង់ទុកការកាន់កាប់ឱ្យនៅដដែលដូចបច្ចុប្បន្ន)
= រក្សាស្ថានភាពដដែល
- សិទ្ធិដែលត្រូវបានរក្សាការពារ
→ សិទ្ធិទាមទារឱ្យប្រគល់វត្ថុដែលជាកម្មវត្ថុ
- ខ្លឹមសារនៃដីកាសម្រេចរក្សាការពារដែលអ្នកដាក់ពាក្យសុំទាមទារ
→ ការចាត់ចែងជាបណ្តោះអាសន្នដែលហាមឃាត់ការផ្ទេរការកាន់កាប់



※1 នៅក្នុងតារាងនេះ មិនបានសរសេរទេ តែក្រៅពីនេះ មានការរឹបអូសជាបណ្តោះអាសន្ននូវនាវាដែរ។

I ពាក្យសុំដីកាសម្រេចរក្សាការពារ

【ចំណុចដែលត្រូវសរសេរក្នុងពាក្យសុំ(CCP មាត្រា541 កថាខណ្ឌទី1)】

1. ឈ្មោះ ឬនាមករណ៍ ព្រមទាំងអាសយដ្ឋានរបស់ភាគី,
ឈ្មោះ និងអាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់
កំណត់
2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារដែលអ្នកដាក់ពាក្យ
សុំទាមទារ
3. សិទ្ធិដែលនឹងត្រូវបានរក្សាការពារ
4. ភាពចាំបាច់នៃការរក្សាការពារ



1. ឈ្មោះជាអាទិ៍ របស់ភាគី និងអ្នកតំណាងដែល
ច្បាប់កំណត់

ដូចគ្នានឹងស្វែងរកលេខ 25 នៃ
ឯកសារមេរៀន “ទ្រឹស្តីទូទៅ”

2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារដែលអ្នក ដាក់ពាក្យសុំទាមទារ

ឧទាហរណ៍នៃសេចក្តីសម្រេចបញ្ចប់ **【ទម្រង់មូលដ្ឋាន】** មានតែ**អាជ្ញាសាលារក្សាទុក**

「① ហាមឃាត់មិនឱ្យ**កូនបំណុល**ធ្វើការកាន់កាប់វត្ថុ (ឬ
ផ្លាស់ប្តូរឈ្មោះអ្នកកាន់កាប់) ដែលសរសេរនៅក្នុង
ឧបសម្ព័ន្ធស្តីពិភាក្សា ទៅឱ្យអ្នកដទៃ ។

② បង្គាប់ឱ្យ**កូនបំណុល**ប្រគល់វត្ថុខាងលើនេះទៅឱ្យអាជ្ញា
សាលា ដោយដកហូតការកាន់កាប់លើវត្ថុនោះ។
(តទៅស្នើបន្ទាប់)

2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារដែលអ្នក ដាក់ពាក្យសុំទាមទារ

(តពីស្នើដ៏មុន)

③ បង្គាប់ឱ្យអាជ្ញាសាលាថែរក្សាគ្រប់គ្រងវត្ថុខាងលើ
នេះ។

④ បង្គាប់ឱ្យអាជ្ញាសាលាប្រកាសជាសាធារណៈថា កូន
បំណុលត្រូវបានហាមឃាត់មិនឱ្យផ្ទេរការកាន់កាប់វត្ថុ (ឬ
ផ្លាស់ប្តូរឈ្មោះអ្នកកាន់កាប់) ខាងលើនេះ ហើយអាជ្ញា
សាលាថែរក្សាគ្រប់គ្រងវត្ថុខាងលើនេះ។

2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារដែលអ្នក ដាក់ពាក្យសុំទាមទារ

CCP មាត្រា 571 បានបញ្ញត្តិអំពីការបង្គាប់ពីរ។

1 បង្គាប់ឱ្យកូនបំណុល → ភាគទី ១ នៃសេចក្តីសម្រេចបញ្ចប់

ហាមឃាត់មិនឱ្យផ្ទេរការកាន់កាប់វត្ថុ (សេចក្តីសម្រេចបញ្ចប់ ①)

+ ប្រគល់ទៅឱ្យអាជ្ញាសាលា ដោយដកហូតការកាន់កាប់ (សេចក្តីសម្រេចបញ្ចប់②)

2 បង្គាប់ឱ្យអាជ្ញាសាលា → ភាគទី ២ នៃសេចក្តីសម្រេចបញ្ចប់

បង្គាប់ឱ្យ “ថែរក្សាគ្រប់គ្រង” វត្ថុនោះ (សេចក្តីសម្រេចបញ្ចប់③)

+ ប្រកាសជាសាធារណៈ (សេចក្តីសម្រេចបញ្ចប់ ④)

※ស្តីពីអ្នកប្រើប្រាស់វិញ តាមបញ្ញត្តិនេះ មិនច្បាស់លាស់ទេ។

Q: តើអាចអនុញ្ញាតឱ្យកូនបំណុលប្រើបានឬទេ ?

A: អាចអនុញ្ញាតឱ្យកូនបំណុលប្រើប្រាស់បាន។

(CCP មាត្រា570, មាត្រា385 កថាខណ្ឌទី5)

※នៅក្នុងសេចក្តីសម្រេចបញ្ចប់ គឺបង្គាប់ទៅអាជ្ញា
សាលា។

【មូលហេតុ】

គោលគំនិតនៃ CCP មាត្រា 571

- ការពារកុំឱ្យមានបញ្ហាអ្នកទទួលបន្តដោយសុចរិតនិងគ្មានកំហុសកើតមានឡើង
- ពង្រីកអានុភាពនៃសាលក្រមចំពោះអ្នកទទួលបន្តដោយទុច្ចរិត
= កំណត់ទំនាក់ទំនងនៃការកាន់កាប់ដែលមានបច្ចុប្បន្ន
(អានុភាពកំណត់ភាគីឱ្យថេរ)

→ យោងតាមគោលគំនិតនេះ មិនអាចគិតថា ដាច់ខាតត្រូវតែដកយកវត្ថុដែលជាកម្មវត្ថុនោះពីកូនបំណុលទេ ហើយក៏មិនចាំបាច់តម្រូវឱ្យអាជ្ញាសាលាក្តាប់ទុកវត្ថុតាមការដាក់ស្តែងនោះដែរ។

ឧទាហរណ៍នៃសេចក្តីសម្រេចបញ្ចប់ : ករណី
ដែលអនុញ្ញាតឱ្យកូនបំណុលប្រើ

「① ...

② ...

③ ...

③' អាជ្ញាសាលាត្រូវអនុញ្ញាតឱ្យកូនបំណុលប្រើវត្ថុខាង
លើនេះ។

④ ...

」

※①, ②, ③, ④ គឺជួចគ្នានឹងស្នូដ៍ទី 15,16។

3. សិទ្ធិដែលត្រូវរក្សាការពារ

សិទ្ធិដែលត្រូវរក្សាការពារគឺ “សិទ្ធិទាមទារឱ្យ
ប្រគល់វត្ថុ”

(CCP មាត្រា 571 កថាខណ្ឌទី 1)

→ ធ្វើសេចក្តីបញ្ជាក់ដំបូងអំពីអង្គហេតុដែលជាមូល
ហេតុនៃការទាមទារ ជាអាទិ៍ (ទំព័របន្ទាប់) ។

3. សិទ្ធិដែលត្រូវរក្សាការពារ

<អង្គហេតុចំបងនៃសិទ្ធិទាមទារឱ្យប្រគល់វត្ថុដែលជាកម្មវត្ថុ
ដោយផ្អែកលើកម្មសិទ្ធិ ($X \rightarrow Y$)>

- 1 **X ជាម្ចាស់នៃវត្ថុដែលជាកម្មវត្ថុ**
- 2 **Y កំពុងកាន់កាប់វត្ថុដែលជាកម្មវត្ថុ**

អង្គហេតុដែលថា ម្ចាស់បំណុលមានកម្មសិទ្ធិ $\rightarrow$ គ្រាន់តែធ្វើ **សេចក្តី**
បញ្ជាក់ដំបូង ជាការគ្រប់គ្រាន់

※ក្នុងករណីដែលជាការរឹបអូសជាបណ្តោះអាសន្ន ត្រូវធ្វើ **ការបញ្ជាក់**
អំពីកម្មសិទ្ធិរបស់កូនបំណុល

មាត្រាយោង (CCP មាត្រា541 កថាខណ្ឌទី3)

ស្តីពីកថាខណ្ឌទី1 ចំណុច គ (សិទ្ធិ ឬទំនាក់ទំនងគតិយុត្តដែលនឹង
ត្រូវរក្សាការពារ) និងចំណុច ឃ (ភាពចាំបាច់នៃការរក្សាការពារ) គឺ
ត្រូវធ្វើសេចក្តីបញ្ជាក់ដំបូង។

4. ភាពចាំបាច់នៃការរក្សាការពារ

ដោយសារមានការប្រែប្រួលស្ថានភាពបច្ចុប្បន្ននៃវត្ថុដែលជាកម្មវត្ថុនៃវិវាទ ម្ចាស់បំណុល

- ① មានការបារម្ភថាខ្លួននឹងមិនអាចអនុវត្តសិទ្ធិបានឬក៏
- ② មានការលំបាកយ៉ាងខ្លាំងក្នុងការអនុវត្តសិទ្ធិ
(CCP មាត្រា 531 ចំណុច ខ, មាត្រា 548 កថាខណ្ឌទី១)
=ធ្វើសេចក្តីបញ្ជាក់ដំបូងអំពីព័ត៌មានផ្សេងៗដែលបារម្ភថា **កូនបំណុលនឹងធ្វើការកាន់កាប់ទៅឱ្យតតិយជន**
ឧទាហរណ៍: កូនបំណុលបានពឹងឱ្យគេធ្វើការវាយតម្លៃ ដើម្បីលក់វត្ថុដែលជាកម្មវត្ថុនោះទៅឱ្យតតិយជន

II នីតិវិធីនៃការអនុវត្តកិច្ចការពារ

● ខ្លឹមសារនៃការអនុវត្តកិច្ចការពារ

1 អាជ្ញាសាលាថែរក្សាគ្រប់គ្រង

2 ការប្រកាសជាសាធារណៈ

① បានហាមឃាត់ការផ្ទេរការកាន់កាប់វត្ថុនោះ

② អាជ្ញាសាលាបានថែរក្សាគ្រប់គ្រងវត្ថុនោះ

※ ដោយបិទលិខិតប្រកាសជាសាធារណៈ តាមរបៀបដែលពុំងាយបកចេញ ឬតាមរបៀបសមរម្យផ្សេងទៀត (CCP មាត្រា 571 កថាខណ្ឌទី 1)

※ អាចមានករណីដែលអនុញ្ញាតឱ្យកូនបំណុលប្រើ

សម្រាក

ករណីសិក្សាទី២

X បានដាក់ពាក្យបណ្តឹងចំពោះ Y ទាមទារឱ្យចុះបញ្ជីលុបចោលនូវការចុះបញ្ជីផ្ទេរកម្មសិទ្ធិ ហើយបានទទួលសាលក្រមឈ្នះក្តី។

មុនពេលមានរឿងក្តី បើសិនជា Y បានចុះបញ្ជីផ្ទេរកម្មសិទ្ធិទៅឱ្យ Z ហើយ នៅពេលដែល X បានទទួលសាលក្រមឈ្នះក្តីចំពោះ Y ចុងបញ្ចប់ តើ X អាចលុបចោលនូវការចុះបញ្ជីតែងឯងបានឬទេ ?

● អានភាពដែលទាមទារ


→ ចង់កុំឱ្យមានការចុះបញ្ជីផ្ទេរទៅអ្នកផ្សេង
= រក្សាស្ថានភាពបច្ចុប្បន្ន

● សិទ្ធិដែលត្រូវបានរក្សាការពារ

→ សិទ្ធិទាមទារឱ្យចុះបញ្ជីលុបចោលការចុះបញ្ជី

● ខ្លឹមសារនៃដីកាសម្រេចរក្សាការពារដែលអ្នកដាក់
ពាក្យសុំទាមទារ

→ ការចាត់ចែងជាបណ្តោះអាសន្នដែលហាមឃាត់
ការចាត់ចែង



※1 នៅក្នុងតារាងនេះ មិនបានសរសេរទេ តែក្រៅពីនេះ មានការរឹបអូសជាបណ្តោះអាសន្ននូវនាវាដែរ។

I ពាក្យសុំដីកាសម្រេចរក្សាការពារ

【ចំណុចដែលត្រូវសរសេរក្នុងពាក្យសុំ (CCP មាត្រា 541 កថាខណ្ឌទី 1)】

1. ឈ្មោះ ឬនាមករណ៍ ព្រមទាំងអាសយដ្ឋានរបស់ភាគី,
ឈ្មោះនិងអាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់កំណត់
2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារដែលអ្នកដាក់ពាក្យសុំ
ទាមទារ
3. សិទ្ធិដែលនឹងត្រូវបានរក្សាការពារ
4. ភាពចាំបាច់នៃការរក្សាការពារ



1. ឈ្មោះជាអាទិ៍ របស់ភាគី និងអ្នកតំណាងដែល
ច្បាប់កំណត់

ដូចគ្នានឹងស្នូលលេខ 25 នៃ
ឯកសារមេរៀន “ទ្រឹស្តីទូទៅ”

2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារដែលអ្នក ដាក់ពាក្យទាមទារ

ឧទាហរណ៍នៃសេចក្តីសម្រេចបញ្ចប់

“ហាមឃាត់មិនឲ្យកូនបំណុលធ្វើអនុប្បទាន ឬ
បង្កើតសិទ្ធិលើការបញ្ចាំ ឬហ៊ីប៉ូតែក ឬសិទ្ធិជួល ឬ
ធ្វើការចាត់ចែងផ្សេងៗ ទៀត ចំពោះអចលនវត្ថុ
ដែលសរសេរនៅក្នុងឧបសម្ព័ន្ធស្តីពីកម្មវត្ថុ”

2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារ ដែលអ្នកដាក់ពាក្យសុំទាមទារ

● “ ក្នុងបំណុល ... អចលនវត្ថុដែលសរសេរនៅ
ក្នុងឧបសម្ព័ន្ធស្តីពីកម្មវត្ថុ ”

→ កំណត់ដាក់លាក់អំពីអចលនវត្ថុដែលជាកម្មវត្ថុ
នៃការហាមឃាត់ការចាត់ចែង

※ នេះខុសពីការរឹបអូសជាបណ្តោះអាសន្ន គឺមិន
ចាំបាច់កំណត់ដាក់លាក់អំពីសិទ្ធិលើបំណុលទេ

2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារ ដែលអ្នកដាក់ពាក្យសុំទាមទារ

<ចំណុចសំខាន់>

សេចក្តីសម្រេចបញ្ចប់នៃលិខិតសាលក្រម → ត្រូវ
គិតដល់ការអនុវត្ត

ឧទាហរណ៍ : ករណីដែលការអនុវត្តជាការចុះបញ្ជី
ចំណុចដែលត្រូវចុះបញ្ជី ← ចំណុចដែលត្រូវសរសេរ
ក្នុងលិខិតផ្ទុកផ្តាក់ឱ្យចុះបញ្ជី ← ពាក្យសុំ

= សូមសរសេរដោយយោងតាមចំណុចដែលត្រូវចុះ
បញ្ជី ឬចំណុចដែលត្រូវសរសេរនៅក្នុងលិខិតផ្ទុក
ផ្តាក់ឱ្យចុះបញ្ជី ដែលច្បាប់បានកំណត់។

2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារ ដែលអ្នកដាក់ពាក្យសុំទាមទារ

វិធីអនុវត្ត : **ការចុះបញ្ជីអំពីការចាត់ចែងជា
បណ្តោះអាសន្នដែលហាមឃាត់ការចាត់ចែង**

(សូមមើលប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុ
ដែលទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ 36)

→ សូមមើលចំណុចដែលត្រូវសរសេរនៅក្នុង
លិខិតផ្ទុកផ្តាក់ឱ្យចុះបញ្ជី ឬចំណុចដែលត្រូវ
ចុះបញ្ជី ដើម្បីធ្វើការចុះបញ្ជីខាងលើនេះ។

(សូមមើលប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុដែល
ទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ 20 និងប្រការ 36)

● ចំណុចដែលត្រូវសរសេរនៅក្នុងលិខិតជូកផ្អាក (ប្រកាសអន្តរក្រសួងស្តីពី
ការចុះបញ្ជីអចលនវត្ថុដែលទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ 20)

▪ កម្មវត្ថុ (ការចុះបញ្ជីអំពីការចាត់ចែងជាបណ្តោះអាសន្នដែលហាមឃាត់ការ
ចាត់ចែង)

- a. អត្តសញ្ញាណនៃអចលនវត្ថុ(លេខក្បាលដី, លេខប័ណ្ណ និងទីតាំងដី)
- b. ឈ្មោះនិងអាសយដ្ឋានរបស់កម្មសិទ្ធិករអចលនវត្ថុ
- c. គោលបំណងនៃការចុះបញ្ជី
- d. មូលហេតុ
- e. ឈ្មោះនិងអាសយដ្ឋានរបស់ម្ចាស់បំណុល
- f. ឈ្មោះនិងអាសយដ្ឋានរបស់កូនបំណុល

※ ស្តីពីចំណុចដែលត្រូវចុះបញ្ជី សូមមើលប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជី
អចលនវត្ថុដែលទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ 36 ក។

→ តាមរយៈចំណុចទាំងនេះ អចលនវត្ថុនឹងត្រូវបានកំណត់ជាក់លាក់។

※ ស្តីពីចំណុចដែលត្រូវសរសេរនៅក្នុងឧបសម្ព័ន្ធស្តីពីកម្មវត្ថុ សូមមើលឯកសារ
“ការរឹបអូសជាបណ្តោះអាសន្នចំពោះអចលនវត្ថុ” ស្នែងដំលើខ19។

2. ខ្លឹមសារនៃដីកាសម្រេចរក្សា ការពារដែលអ្នកដាក់ពាក្យសុំទាមទារ

- " ហាមឃាត់មិន...ធ្វើអនុប្បទាន ឬបង្កើតសិទ្ធិ
លើការបញ្ជាក់ ឬហ៊ុំប៉ូតែក ឬសិទ្ធិជួល ឬធ្វើការ
ចាត់ចែងផ្សេងៗ ទៀត"

→ បង្ហាញច្បាស់លាស់អំពី**អានុភាព**នៃការចាត់
ចែងជាបណ្តោះអាសន្នដែលហាមឃាត់ការចាត់
ចែង

- × ការហាមដាច់ខាត
- ការហាមមិនដាច់ខាត (សូមមើលទំព័របន្ទាប់)

អានុភាពនៃការចុះបញ្ជីអំពីការចាត់ចែងជា បណ្តោះអាសន្នដែលហាមឃាត់ការចាត់ចែង

X: ម្ចាស់បំណុល, Y: កូនបំណុល, Z: តតិយជន, W: ម្ចាស់បំណុល

① X ចុះបញ្ជីអំពីការចាត់ចែងជា
បណ្តោះអាសន្នដែលហាម
ឃាត់ការចាត់ចែង



② Y ចុះបញ្ជីបង្កើត
ហ៊ីប៉ូតេក៊ីឱ្យ W



④ X ដាក់ពាក្យសុំចុះបញ្ជី
លុបការចុះបញ្ជី



③ Y ចុះបញ្ជីផ្ទេរកម្ម
សិទ្ធិទៅឱ្យ Z




អានុភាពនៃការចុះបញ្ជីអំពីការចាត់ចែងជា បណ្តោះអាសន្នដែលហាមឃាត់ការចាត់ចែង

① X ចុះបញ្ជីអំពីការចាត់ចែងជា
បណ្តោះអាសន្នដែលហាម
ឃាត់ការចាត់ចែង




② Y ចុះបញ្ជីបង្កើត
ហ៊ីប៉ូតេក្ស W



④ X ដាក់ពាក្យសុំចុះបញ្ជី
លុបការចុះបញ្ជី



③ Y ចុះបញ្ជីផ្ទេរកម្ម
សិទ្ធិទៅឱ្យ Z



※ស្តីពីការចាត់ចែងទ្រព្យសម្បត្តិក្រោយពេលចុះបញ្ជីអំពីការចាត់ចែងជា
បណ្តោះអាសន្ន (② ឬ ③) គេទទួលបានការចុះបញ្ជី តែនឹងបាត់បង់
អានុភាព ចំពោះការចុះបញ្ជីក្រោយ (W ឬ Z មិនអាចតតាំងបានទេ)។

3. សិទ្ធិនឹងដែលត្រូវបានរក្សាការពារ

- សិទ្ធិដែលត្រូវបានរក្សាការពារគឺ “សិទ្ធិទាមទារឱ្យចុះបញ្ជី”

→ ធ្វើសេចក្តីបញ្ជាក់ដំបូងអំពីអង្គហេតុដែលជាមូលហេតុនៃការទាមទារ ជាអាទិ៍ (ទំព័របន្ទាប់)។

3. សិទ្ធិដែលនឹងត្រូវបានរក្សាការពារ

<អង្គហេតុចំបងនៃសិទ្ធិទាមទារឱ្យចុះបញ្ជីអំពីការលុបការ
ចុះបញ្ជី ($X \rightarrow Y$)>

1 **Xជាម្ចាស់ដី**

2 ក្នុងសៀវភៅគោលបញ្ជីដីធ្លី Y មានឈ្មោះជាកម្មសិទ្ធិករ

អង្គហេតុដែលថា ម្ចាស់បំណុលមានកម្មសិទ្ធិ $\rightarrow$ គ្រាន់តែធ្វើ**សេចក្តី**
បញ្ជាក់ដំបូងជាការគ្រប់គ្រាន់

※ក្នុងករណីដែលជាការរឹបអូសជាបណ្តោះអាសន្ន ត្រូវធ្វើការ**បញ្ជាក់**
អំពីកម្មសិទ្ធិរបស់កូនបំណុល

មាត្រា ២០២ (CCP មាត្រា ៥៤១ កថាខណ្ឌទី ៣)
ស្តីពីកថាខណ្ឌទី ១ ចំណុច គ. (សិទ្ធិ ឬទំនាក់ទំនងគតិយុត្តិដែលនឹង
ត្រូវរក្សាការពារ) និងចំណុច ឃ. (ភាពចាំបាច់នៃការរក្សាការពារ) គឺ
ត្រូវធ្វើសេចក្តីបញ្ជាក់ដំបូង។

4. ភាពចាំបាច់នៃការរក្សាការពារ

ដោយសារមានការប្រែប្រួលស្ថានភាពបច្ចុប្បន្ននៃវត្ថុដែលជាកម្មវត្ថុនៃវិវាទ ម្ចាស់បំណុល

① មានការបារម្ភថាខ្លួននឹងមិនអាចអនុវត្តសិទ្ធិបាន
ឬក៏

② មានការលំបាកយ៉ាងខ្លាំងក្នុងការអនុវត្តសិទ្ធិ

(CCP មាត្រា 531 ចំណុច ខ, មាត្រា 548 កថាខណ្ឌទី1)

=ធ្វើសេចក្តីបញ្ជាក់ដំបូងអំពីព័ត៌មានផ្សេងៗ ដែលបារម្ភថា **កូន
បំណុលនឹងផ្ទេរការចុះបញ្ជី (ឬចុះបញ្ជីអំពីការបង្កើតហ៊ីប៉ូតែក)
ទៅឱ្យតតិយជន**

ឧ. : កូនបំណុលបានពឹងឱ្យក្រុមហ៊ុនជួញដូរអចលនវត្ថុ លក់
អចលនវត្ថុនោះ។

II នីតិវិធីនៃការអនុវត្តក្បួនការពារ (លំហូរ)

① ការដាក់ពាក្យសុំទៅតុលាការឱ្យអនុវត្តក្បួនការពារ
ដោយម្ចាស់បំណុល

(CCP មាត្រា 532 កថាខណ្ឌទី 2, មាត្រា 534 ចំណុច ច, ប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណីប្រការ 20)

② ការផ្ទុកផ្ដាក់ទៅស្ថាប័នចុះបញ្ជីដែលមានសមត្ថកិច្ច
ដោយក្រឡាបញ្ជីតុលាការ

(CCP មាត្រា 570, មាត្រា 567 កថាខណ្ឌទី 3, ប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ 20)

II នីតិវិធីនៃការអនុវត្តក្បួនការពារ(លំហូរ)

③ ការចុះបញ្ជីដោយស្ថាប័នចុះបញ្ជីដែលមានសមត្ថកិច្ច (រដ្ឋបាលសុរិយោដីរាជធានី / ខេត្ត)

(CCP មាត្រា 570, មាត្រា 567 កថាខណ្ឌទី1, ប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ 36)

※ អានុភាពកើតមានឡើង នៅពេលចុះបញ្ជីអំពីការចាត់ចែងជា
បណ្តោះអាសន្ន

→ ការផ្ទុកផ្តាក់ គប្បីត្រូវធ្វើកុំឱ្យមានការយឺតយ៉ាវ បន្ទាប់ពីបានដាក់ពាក្យសុំ
ការអនុវត្ត

④ ការបញ្ជូនឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជី
ទៅក្រឡាបញ្ជីតុលាការ ដោយមន្ត្រីចុះបញ្ជី

(CCP មាត្រា 570, មាត្រា 567 កថាខណ្ឌទី4, មាត្រា 420 កថាខណ្ឌទី2, ប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ 38)

សម្រាក

ករណីសិក្សាទី ៣

X មានគម្រោងនឹងទាមទារសំណងនៃការខូចខាតដោយផ្អែកលើអំពើអនីត្យានុកូលដោយមូលហេតុគ្រោះថ្នាក់ចរាចរ ចំពោះ Y។

ក៏ប៉ុន្តែ ដោយសារតែគ្រោះថ្នាក់នេះហើយបានជា X ត្រូវចូលគេងពេទ្យអស់រយៈពេលវែង ហើយក្នុងអំឡុងពេលនេះ គាត់គ្មានចំណូលអ្វីទាំងអស់។

Xមានគំនិតរកប្រាក់ចំនួន 500 ដើម្បីចិញ្ចឹមជីវិត គាត់ ទម្រាំដល់ពេលបានទទួលលទ្ធផលនៃបណ្តឹងចំពោះ Y។

● អានុភាពដែលទាមទារ

→ ចង់បានប្រាក់ដើម្បីចិញ្ចឹមជីវិតសព្វថ្ងៃ

= ប្តូរស្ថានភាពបច្ចុប្បន្ន


● សិទ្ធិដែលនឹងត្រូវបានរក្សាការពារ

→ សិទ្ធិទាមទារសំណងនៃការខូចខាត (សិទ្ធិលើ
បំណុលជាប្រាក់)

● ខ្លឹមសារនៃដីកាសម្រេចរក្សាការពារដែលអ្នកដាក់
ពាក្យសុំទាមទារ

→ ការចាត់ចែងជាបណ្តោះអាសន្នដែលបង្គាប់ឱ្យ
បង់ប្រាក់ជាបណ្តោះអាសន្ន

= ការចាត់ចែងជាបណ្តោះអាសន្នដែលកំណត់
ឋានៈជាបណ្តោះអាសន្ន



※1 នៅក្នុងតារាងនេះ មិនបានសរសេរទេ តែក្រៅពីនេះ មានការរឹបអូសជាបណ្តោះអាសន្ននូវនាវាដែរ។

ការចាត់ចែងជាបណ្តោះអាសន្នដែលកំណត់ឋានៈ ជាបណ្តោះអាសន្ន

<សិទ្ធិដែលនឹងត្រូវបានរក្សាការពារ> មិនមានការកម្រិតទេ


<អានុភាពនៃការអនុវត្តរក្សាការពារ> គ្មានទម្រង់កំណត់ច្បាស់
លាស់ទេ - សំបូរបែប

ឧ. : ការចាត់ចែងជាបណ្តោះអាសន្នបង្គាប់ឱ្យបង់ប្រាក់ជា
បណ្តោះអាសន្ន

ការចាត់ចែងជាបណ្តោះអាសន្នបង្គាប់ឱ្យប្រគល់ចលនវត្ថុ
ជាអាទិ៍

※អាចមានករណីដែលសង្ឃឹមថា គេនឹងអនុវត្តដោយស្ម័គ្រចិត្ត
ដែរ។

→ “ការទទួលយកជាមុន” នូវលទ្ធផលដែលនឹងអាចទទួលបាន
តាមរយៈបណ្តឹងអង្គសេចក្តី = ការចាត់ចែងជាបណ្តោះ
អាសន្នដោយស្របចិត្ត



នីតិវិធីនៃការរក្សា
ការពាររដ្ឋប្បវេណី

- I នីតិវិធីចេញដីកាសម្រេច
រក្សាការពារ
= ការជំនុំជម្រះ - ការវិនិច្ឆ័យ
- II នីតិវិធីនៃការអនុវត្តរក្សា
ការពារ
= ការអនុវត្ត

ដើម្បីចាត់ចែងជាបណ្តោះអាសន្នដោយស្របចិត្តបាន
ចាំបាច់ត្រូវផ្តល់ឱកាសឱ្យកូនបំណុលអះអាងតប + មិន
ទាមទារឱ្យធ្វើជាសម្ងាត់ទេ

→ ជាគោលការណ៍ ចាំបាច់ត្រូវធ្វើការទាញហេតុផល
ដោយផ្ទាល់មាត់ ឬសួរកូនបំណុល
(CCP មាត្រា 548 កថាខណ្ឌទី 4 វាក្យខណ្ឌទី ១)

I ពាក្យសុំដីកាសម្រេចរក្សាការពារ

【ចំណុចដែលត្រូវសរសេរនៅក្នុងពាក្យសុំ(CCP មាត្រា 541 កថាខណ្ឌទី១)】

1. ឈ្មោះ ឬនាមករណ៍ និងអាសយដ្ឋានរបស់ភាគី ហើយនិង ឈ្មោះ និងអាសយដ្ឋានរបស់អ្នកតំណាង ដែលច្បាប់បានកំណត់
2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារដែលអ្នកដាក់ ពាក្យសុំទាមទារ
3. ទំនាក់ទំនងគតិយុត្តិដែលនឹងត្រូវបានរក្សាការពារ
4. ភាពចាំបាច់នៃការរក្សាការពារ



1. ឈ្មោះជាអាទិ៍ របស់ភាគី និងអ្នកតំណាងដែល
ច្បាប់បានកំណត់

ដូចគ្នានឹងស្នើសុំលេខ 25 នៃ
ឯកសារមេរៀន “ទ្រឹស្តីទូទៅ”

2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារដែលអ្នក ដាក់ពាក្យសុំទាមទារ

ឧទាហរណ៍នៃសេចក្តីសម្រេចបញ្ចប់នៃករណី
សិក្សាទី ៣

“បង្គាប់ឱ្យកូនបំណុលបង់ប្រាក់ 500 ដុល្លារ ជា
បណ្តោះអាសន្នទៅឱ្យម្ចាស់បំណុល”

2. ខ្លឹមសារនៃដីកាសម្រេចរក្សាការពារ ដែលអ្នកដាក់ពាក្យសុំទាមទារ

(ករណីសិក្សាទី ៣) ការចាត់ចែងជាបណ្តោះអាសន្នឱ្យបង់
សំណងនៃការខូចខាតជាបណ្តោះអាសន្ន

<ចំណុចសំខាន់>

ត្រូវសរសេរខ្លឹមសារ (សេចក្តីសម្រេចបញ្ចប់) នៃដីកា
សម្រេចរក្សាការពារដែលអ្នកដាក់ពាក្យសុំទាមទារយ៉ាង
ណា ឱ្យក្លាយជា**ឃ្លាដែលបង្គាប់ឱ្យផ្តល់តារាងកាលិក** ដែល
អាចយកទៅអនុវត្តបាន។

×【ឧទាហរណ៍នៃករណីដែលមិនអាចអនុវត្តបាន】(សាល
ក្រមដែលទាមទារឱ្យ**បញ្ជាក់**?)

“កូនបំណុលមានកាតព្វកិច្ចបង់ប្រាក់ 500ដុល្លារជាសំណង
នៃការខូចខាតជាបណ្តោះអាសន្នទៅឱ្យម្ចាស់បំណុល
(បញ្ជាក់អំពីកាតព្វកិច្ចនេះ)”។

3. ទំនាក់ទំនងគតិយុត្តដែលនឹងត្រូវបាន រក្សាការពារ

※ “សិទ្ធិ” ដែលនឹងត្រូវបានរក្សាការពារ

= ការរឹបអូសជាបណ្តោះអាសន្ន, ការចាត់ចែងជាបណ្តោះ
អាសន្នចំពោះវត្ថុដែលជាកម្មវត្ថុនៃវិវាទ

(CCP មាត្រា 531 ចំណុច ក, ខ, មាត្រា 548 កថាខណ្ឌទី 1)

● “ទំនាក់ទំនងគតិយុត្ត” ដែលនឹងត្រូវបានរក្សាការពារ
= ការចាត់ចែងជាបណ្តោះអាសន្នដែលកំណត់ឋានៈជា
បណ្តោះអាសន្ន

(CCP មាត្រា 531 ចំណុច គ, មាត្រា 548 កថាខណ្ឌទី 2)

★ ត្រូវតែជាទំនាក់ទំនងគតិយុត្តដែលនឹងមាននៅក្នុង
បណ្តឹងអង្គសេចក្តី។

4. ភាពចាំបាច់នៃការរក្សាការពារ

ចំពោះម្ចាស់បំណុល តើអាចគិតថា “មានស្ថានភាពចាំបាច់ដើម្បីជៀសវាងការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់បន្ទាន់ដែលនឹងកើតឡើង” ដែរឬទេ ?

★ដើម្បីចាត់ចែងជាបណ្តោះអាសន្នដោយស្របចិត្តបាន កូនបំណុលនឹងរងនូវឥទ្ធិពលធ្ងន់ធ្ងរ

→ដូច្នេះ ត្រូវតែធ្វើការវិនិច្ឆ័យឱ្យហ្មត់ចត់។

4. ភាពចាំបាច់នៃការរក្សាការពារ

【អង្គហេតុលំអិត】

- រហូតដល់ពេលថ្មីៗនេះ ម្ចាស់បំណុលមានចំណូល 100 ដុល្លារ ដើម្បីចិញ្ចឹមគ្រួសាររបស់គាត់ តែដោយសារគ្រោះថ្នាក់ចរាចរនេះ គាត់បាត់បង់ចំណូលទាំងអស់។
- គាត់ចាំបាច់ចិញ្ចឹមជីវិតផង បង់ថ្លៃព្យាបាលផង។
- គាត់បានសន្សំបន្តិចបន្តួចដែរ តែមិនដឹងជារំពឹងប្រាក់សន្សំនោះបានដល់ពេលណាទេ។

(ថ្ងៃណាមួយច្បាស់ជា មានការលំបាកក្នុងជីវភាពរស់នៅហើយ)

【ការវាយតម្លៃ】

បើសិនជាមិនបានទទួលប្រាក់ 500 ដុល្លារដែលជាមួយភាគនៃការខូចខាតនោះទេ ច្បាស់ជាមិនអាចចិញ្ចឹមជីវិតបានឡើយ។

ប្រភេទផ្សេងៗទៀត(ណែនាំឱ្យដឹង)

- ការចាត់ចែងជាបណ្តោះអាសន្នឱ្យប្រគល់វិញ
- ការចាត់ចែងជាបណ្តោះអាសន្នឱ្យរើចេញ ហើយប្រគល់អគារវិញ
- ការបង់ជាប្រាក់ឈ្នួលជាបណ្តោះអាសន្ន
- ការរើវត្ថុដែលជាការរាំងចេញ
- ហាមឃាត់ការរាំងការធ្វើដំណើរឆ្លងកាត់
- ការប្រគល់កូន

។ល។

ការចាត់ចែងជាបណ្តោះអាសន្នឱ្យប្រគល់ (ចលនវត្ថុ)

● ការចាត់ចែងជាបណ្តោះអាសន្នឱ្យប្រគល់ ចលនវត្ថុ

ឧទាហរណ៍នៃសេចក្តីសម្រេចបញ្ចប់

“បង្គាប់ឱ្យកូនបំណុលប្រគល់ជាបណ្តោះអាសន្ន
ចំពោះវត្ថុដែលសរសេរនៅក្នុងឧបសម្ព័ន្ធស្តីពីវត្ថុ
ដែលជាកម្មវត្ថុ ទៅឱ្យម្ចាស់បំណុល”។

※ ត្រូវធ្វើការវិនិច្ឆ័យឱ្យហ្មត់ចត់អំពីភាពចាំបាច់នៃ
ការរក្សាការពារ។

ការចាត់ចែងជាបណ្តោះអាសន្នឱ្យវើចេញ ហើយប្រគល់ (អចលនវត្ថុ)

● ការចាត់ចែងជាបណ្តោះអាសន្នឱ្យប្រគល់ដី
(អាគារ)

ឧទាហរណ៍នៃសេចក្តីសម្រេចបញ្ចប់

“បង្គាប់ឱ្យកូនបំណុលវើចេញ ហើយប្រគល់ជា
បណ្តោះអាសន្នចំពោះដី (អាគារ) ដែលសរសេរនៅក្នុង
ឧបសម្ព័ន្ធស្តីពីដី ទៅឱ្យម្ចាស់បំណុល ក្នុងកំឡុងពេល
០ ថ្ងៃ គិតពីថ្ងៃដែលបានបញ្ជូនដីកាសម្រេចនេះ។”

※ ត្រូវធ្វើការវិនិច្ឆ័យឱ្យហ្មត់ចត់អំពីភាពចាំបាច់នៃការ
រក្សាការពារ។

ការបង់ប្រាក់ឈ្នួលជាបណ្តោះអាសន្ន

- ការចាត់ចែងជាបណ្តោះអាសន្នអំពីការបង់ប្រាក់ឈ្នួលជាបណ្តោះអាសន្ន

ឧទាហរណ៍នៃសេចក្តីសម្រេចបញ្ចប់

“បង្គាប់ឱ្យកូនបំណុលបង់ប្រាក់ជាបណ្តោះអាសន្ន ចំនួន ០ ដុល្លារក្នុង ១ ខែ នៅថ្ងៃទី ០ រៀងរាល់ខែ (ថ្ងៃបើកប្រាក់ខែ) ទៅឱ្យម្ចាស់បំណុល ក្នុងកំឡុងពេលពីថ្ងៃទី ០ ខែ ០ ឆ្នាំ ០ (ថ្ងៃ ខែ ម៉ោង) រហូតដល់ថ្ងៃដែលបានប្រកាសសាលក្រមនៃការជំនុំជម្រះលើកទីមួយ នៃបណ្តឹងអង្គសេចក្តី”

ការយកវត្ថុដែលជាការរារាំងចេញ

- ការចាត់ចែងជាបណ្តោះអាសន្នឱ្យវេរីវត្ថុដែលជាការរារាំងចេញ

ឧទាហរណ៍នៃសេចក្តីសម្រេចបញ្ចប់

“បង្គាប់ឱ្យកូនបំណុលវេរី ០០ ដែលមាននៅលើដី ដែលសរសេរនៅក្នុងឧបសម្ព័ន្ធស្តីពីដី ក្នុងកំឡុងពេល ០ ថ្ងៃ ដោយគិតពីថ្ងៃដែលបានបញ្ជូនដីកាសម្រេចនេះ”

ហាមឃាត់ការរារាំងការធ្វើដំណើរឆ្លងកាត់

- ការចាត់ចែងជាបណ្តោះអាសន្នហាមឃាត់ការរារាំងការធ្វើដំណើរឆ្លងកាត់

ឧទាហរណ៍នៃសេចក្តីសម្រេចបញ្ចប់

“កូនបំណុលមិនត្រូវរារាំងម្ចាស់បំណុលក្នុងការប្រើដីដែលសរសេរនៅក្នុងឧបសម្ព័ន្ធស្តីពិធីសម្រាប់ធ្វើដំណើរឆ្លងកាត់”។

※ សូមចាប់អារម្មណ៍ទៅលើខ្លឹមសារនៃ **សិទ្ធិដែលនឹងត្រូវបានរក្សាការពារ** (សេវភាព ជាដើម)។

ការប្រគល់កូន

● ការចាត់ចែងជាបណ្តោះអាសន្នឱ្យប្រគល់កូន

ឧទាហរណ៍នៃសេចក្តីសម្រេចបញ្ចប់

“បង្គាប់ឱ្យកូនបំណុលប្រគល់កូនឈ្មោះ OO ជា
បណ្តោះអាសន្នទៅឱ្យម្ចាស់បំណុល”។

※ ត្រូវគិតពិចារណាអំពី “ផលប្រយោជន៍របស់
កូន” ជាអតិបរមា។

※ ត្រូវផ្សារភ្ជាប់ទៅនឹងបណ្តឹងអង្គសេចក្តី។

ចំណុចដែលត្រូវប្រយ័ត្ន

1 ការផ្សារភ្ជាប់ទៅនឹងបណ្តឹងអង្គសេចក្តី

→ តើមូលហេតុ និងការចាត់ចែងក្នុងបណ្តឹងអង្គសេចក្តី
ច្បាស់លាស់ឬទេ ?

2 ភាពចាំបាច់នៃការរក្សាការពារ

→ ចំពោះមាស់បំណុល តើអាចគិតថា “មានស្ថានភាព
ចាំបាច់ដើម្បីជៀសវាងការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់
បន្ទាន់ដែលនឹងកើតឡើង” ដែរឬទេ (ត្រូវធ្វើការវិនិច្ឆ័យ
ឱ្យហ្មត់ចត់)?

3 ការអនុវត្តរក្សាការពារ

→ តើអាចអនុវត្តខ្លឹមសារដែលបានសរសេរនៅក្នុង
សេចក្តីសម្រេចបញ្ចប់ (ស្តីពីការអនុវត្តណាដែលអាច
ធ្វើបាន)បានឬទេ ?

សូមអរគុណចំពោះការយកចិត្ត
ទុកដាក់របស់លោកអ្នក !



**International Cooperation Department
Research and Training Institute
Ministry of Justice of Japan**

4th Floor, Osaka Nakanoshima National Government Building,
1-1-60 Fukushima, Fukushima-ku, Osaka City 553-0003
Phone: 81-6-4796-2153 Fax: 81-4796-2157
E-mail: icdmoj@moj.go.jp